

<p style="text-align: center;">ENGLISH</p>	<p style="text-align: center;">TRANSLITERATION (TARGET LANGUAGE)</p>
<p>This road block (RB) is to limit access to this road.</p>	<p>ro bung plou (ar bee) niH gœ som rup reut tbeut gaa jegn joal plou niH</p> <p>(របាំង ផ្លូវ (RB) នេះ គឺ សម្រាប់ រឹតត្បិត ការ ចេញ ចូល ផ្លូវ នេះ។)</p>
<p>This road block (RB) is to close access to this road.</p>	<p>ro bung plou (ar bee) niH gœ som rup beut plou niH</p> <p>(របាំង ផ្លូវ (RB) នេះ គឺ សម្រាប់ បិទ ផ្លូវ នេះ។)</p>
<p>These road blocks (RBs) and control points (CPs) will ensure only authorized use of this main supply route (MSR).</p>	<p>ro bung plou (ar bees) neung jom noch dtroo ut dtraa (see bpees) dtay ung niH neung tee a nee a taa neung mee un dtai gaa bpraW bpraH dail a' nu' nyaat bpon noH lUh plou pgu't pgu'ng jom borng (em es ar) niH</p> <p>(របាំង ផ្លូវ (RBs) និង ចំណុច ត្រួតត្រា (CPs) ទាំង នេះ នឹង ធានា ថា នឹង មាន តែ ការ ប្រើប្រាស់ ដែល អនុញ្ញាតិ ប៉ុណ្ណោះ លើ ផ្លូវ ផ្គត់ ផ្គង់ ចម្បង (MSR) នេះ។)</p>
<p>These road blocks (RBs) and control points (CPs) will ensure that convoys move on schedule.</p>	<p>ro bung plou (ar bees) neung jom noch dtroo ut dtraa (see bpees) dtay ung niH neung tee a nee a taa dom naW gong woa a dtay ung laa ee neung bpror bpreut dtou dtaam gom not bpayl</p> <p>(របាំង ផ្លូវ (RBs) និង ចំណុច ត្រួតត្រា</p>

	<p>(CPs) ទាំង នេះ នឹង ធានា ថា ដំណើរ ក្នុងរ៉ែ ទាំង ឡាយ នឹង ប្រព្រឹត្តិ ទៅ តាម កំណត់ ពេល។)</p>
<p>The position of road blocks (RBs)/control points (CPs) will change constantly.</p>	<p>dtee dtung ro bung plou (ar bees) / jom noch dtroo ut dtraa (see bpees) dtay ung niH neung plaH pdoa jee a nich</p> <p>(ទី តាំង របាំង ផ្លូវ (RBs) / ចំណុច ត្រួតត្រា (CPs) ទាំង នេះ នឹង ផ្លាស់ ប្តូរ ជានិច្ច។)</p>
<p>In a single team operation one member will stop and direct traffic.</p>	<p>knong bpror te but gaa mee un grom dtai moo ay sa maa jeuk ma nay uk neung chu'p haW ee bon jee a jor raa jor</p> <p>(ក្នុង ប្រតិបត្តិការ មាន ក្រុម តែ មួយ សមាជិក ម្នាក់ នឹង ឈប់ ហើយ បញ្ជា ចរាចរ។)</p>
<p>We don't allow anyone to pass without a proper ID.</p>	<p>yUhng mun ao ee nay uk naa ma nay uk chlorng gut dail kmee un ut ta' sun nyaa na' bun som ru'm dtay</p> <p>(យើង មិន ឲ្យ អ្នក ណា ម្នាក់ ឆ្លង កាត់ ដែល គ្មាន អត្តសញ្ញាណ ប័ណ្ណ សមរម្យ ទេ។)</p>
<p>What is your cargo?</p>	<p>ay wun nay uk ay?</p> <p>(អីវ៉ាន់ អ្នក អី?)</p>
<p>Where are your cargo documents?</p>	<p>ai naa gror daah snaam ay wun nay uk?</p> <p>(ឯ ណា ក្រដាស ស្នាម អីវ៉ាន់ អ្នក?)</p>
<p>Where does your cargo originate from?</p>	<p>ay wun nay uk mee un goal daWm moak bpee naa?</p>

	(អីវ៉ាន់ អ្នក មាន គោលដៅ មក ពី ណា?)
Where did you pick up your cargo?	<p>nay uk IUhk yoak ay wun niH moak bpee dtrong naa?</p> <p>(អ្នក លើក យក អីវ៉ាន់ នេះ មក ពី ត្រង់ ណា?)</p>
What is your destination?	<p>goal dao nay uk ay?</p> <p>(គោលដៅ អ្នក អី?)</p>
We will prevent actions that would aid the enemy.	<p>yUhg neung bong gaa sa' gum ma pee up dail ach neung joo ay bpai ich jaa mut</p> <p>(យើង នឹង បង្ការ សកម្មភាព ដែល អាច នឹង ជួយ បច្ចាមិត្ត។)</p>
We will inspect cargo when instructed to do so.	<p>yUhg neung dtroo ut bpee neut mUhl ay wun gaal naa mee un bon jee a ao ee twUh</p> <p>(យើង នឹង ត្រួត ពិនិត្យ មើល អីវ៉ាន់ កាល ណា មាន បញ្ជា ឲ្យ ធ្វើ។)</p>
We will stop locals from supplying the enemy.	<p>yUhg neung bon chu'p bpror jee a joo un moo la' taan knong gaa pdol ao ee bpai ich jaa mut</p> <p>(យើង នឹង បញ្ឈប់ ប្រជាជន មូលដ្ឋាន ក្នុង ការ ផ្តល់ ឲ្យ បច្ចាមិត្ត។)</p>
We are here to stop black market operations.	<p>yUhg moak niH daWm bay bon chu'p bpror dte' but gaa dtee psaa ngoa ngeut</p> <p>(យើង មក នេះ ដើម្បី បញ្ឈប់ ប្រតិបត្តិការ ទី ផ្សារ ងងឹត។)</p>
We will establish an area for searching vehicles.	<p>yUhg neung bong gaWt dom bon moo ay som rup chaik chay yee un</p>

	<p>(យើង នឹង បង្កើត តំបន់ មួយ សម្រាប់ ឆែកឆេរ យានៗ)</p>
<p>We have vehicles ready to pursue those avoiding the road blocks (RBs).</p>	<p>yUhng mee un yee un bom rong jee a srai ich som rup bpror degn nay uk dail gich wayH ro bung plou (ar bees) dtay ung nu'H</p> <p>(យើង មាន យាន បម្រុង ជា ស្រេច សម្រាប់ ប្រដេញ អ្នក ដែល គេច វេរ រំពាំង ផ្លូវ (RBs) ទាំង នោះៗ)</p>
<p>We must prepare defensive positions.</p>	<p>yUhng dtrou ree up jom dtee ju'm hoa gaa bpee a</p> <p>(យើង ត្រូវ រៀបចំ ទី ជំហរ ការពារៗ)</p>
<p>We will block roadway shoulders and ditches around road blocks (RBs).</p>	<p>yUhng neung ray ung ktu'p jee uy plou neung snaam plooh aH ju'm veugn ro bung plou (ar bees) dtay ung nu'H</p> <p>(យើង នឹង រាំង ខ្ទប់ ជាយ ផ្លូវ និង ស្នាម ភ្លោះ ជុំវិញ រំពាំង ផ្លូវ (RBs) ទាំង នោះៗ)</p>
<p>Show me your vehicle's ID papers.</p>	<p>som bong haagn gror daah snaam ut ta' sun nyaan yee un nay uk moak kinyom</p> <p>(សុំ បង្ហាញ ក្រដាស ស្នាម អត្តសញ្ញាណ យាន អ្នក មក ខ្ញុំៗ)</p>
<p>Show me your papers for the cargo.</p>	<p>som bong haagn gror daah snaam ay wun nay uk moak kinyom</p> <p>(សុំ បង្ហាញ ក្រដាស ស្នាម អីវ៉ាន់ អ្នក មក ខ្ញុំៗ)</p>